



មាតិកា



ការអប់រស់នៅក្រោមពេទ្យ និង ការដ្ឋល់ប្រើក្រាលអ្នកដំណឹង និង ត្រួសរភាក់

- | | | |
|-----|--|-----|
| ១. | ដំណឹងរបស់គីជាស្តី ? | ៤ |
| ២. | ធ្វើដូចមេចទីបដិសបានខ្ញុំកើតដំណឹង ? | ៦ |
| ៣. | ហេតុអ្នកិចចានដានខ្ញុំកើតដំណឹង ? | ៨ |
| ៤. | កើតខ្ញុំក្រោរធ្វើដូចមេចបានខ្ញុំកើតដំណឹងស្ថុត ? | ៩០ |
| ៥. | កើតខ្ញុំការចាត់សេវាដូចមេច ? | ៩២ |
| ៦. | ការកំចាប់សេវាការពន្លេដូចមេច | ៩៤ |
| ៧. | ការហាត់ប្រាណ (ដូយបន្ទាយដល់វិធាកនៃដំណឹង) | ៩៦ |
| ៨. | ការពារក្រុមត្រួសរអ្នក | ៩៨ |
| ៩. | មតិកំណើនប្រជុំ | ១០០ |
| ១០. | ពេលណាក្រុំទៅដូចបុគ្គលិកសុខាភិបាល | ១០២ |
| ១១. | ចូរដើរ | ១០៣ |
| ១២. | កំដើរ | ១០៣ |



ជីវិកបែងកីដាសី ?

- ▶ របៀបគីដាសីត្រួចធ្លាយ ដែលបង្ហាញមេហោគីរបៀប ឈ្មោះ បាសីដីកុក (Bacille de Koch) ឬ បូកា (BK) ។
- ▶ របៀបដាក់ដីកាបសាហារ បណ្តាលអោយស្វាប់ និងជាយច្បាស់បំផុត ប្រសិនបើអ្នកពំពានព្យាយាល ឬ ព្យាយាលពំពានត្រឹមត្រូវទេនោះ។
- ▶ មេហោគីនេះនឹងចូលមកក្នុងស្ថុតអ្នក នៅពេលអ្នកដកដើមដិតអ្នកមានជីវិកបែង។
- ▶ នៅពេលមេហោគីនេះនៅក្នុងទួនអ្នក កាប់ជីដីនៅស្ថុត ហែកថាគារបែងស្ថុត ឬ ផ្លូវការដែឡាទ្វោះនៅទួនអ្នក ក្រោពីស្ថុតហែកថា របៀបគ្រោស្ថុត ដូចជាកុនកណ្តារ ត្រួត ពោះរៀន កំរើននាម ស្រាមុនរក្សាល ។លើ



ធ្វើដូចមេបានដើរម្ចាស់ ទុកដាក់ដីរបស់ ?

ប្រសិនបើអ្នកសង្ឃឹមថាមានដីរបស់ ហើយស្វែរតាមខាងក្រោមនេះគឺ :

- ក្នុងជាប្រើប្រាស់ថ្ងៃ ក្នុងមានកំហាត ដួនកាលមានលយាម
- ក្នុងដែលមិនធ្វើរសាល
- ក្នុងមានរយៈពេលយុរ(ពសញ្ញា)

អ្នកក៏អាចមានហេតុស្ថាបន្ទាត់ដែលដាក់ដូចមេដូចខាងក្រោមនេះ :

- គ្រឿងភ្លោះស្អោះ
- លីត្រូវ
- ពិធាកដកដផ្តើម ហត់
- រំបករំពើសរពេលយប់
- មិនយុទ្ធភាពរារ ស្រកទំនើន



ហេតុអ្នកដាច់ខ្លួនជីវិត ដីរបស់ ?

នៅពេលអ្នកដីរបស់ម្នាក់ក្នុង
ប្រកណ្តាលស់ដោយមិនខ្សោចប់មាត់
មេរោគបានបេញតាមមាត់របស់
ភាគត្រូវបូលទៅក្នុងខ្សោល ។

អ្នកដែលនៅក្បែរគាត់បានដក
ដើមីមយកខ្សោល ដែលមាន
មេរោគទៅក្នុងខ្សោល ហើយអាបធ្វើ
ឡាយកើតដីរបស់បាន ។

បើសិនជាអ្នកពុំបានព្យាបាលទេ
អ្នកនឹងភ្លាយទៅជា អ្នកចំលើដី
ដីរបស់បន្ទាន់ទៅអ្នកដីទៅក្នុង
ខ្សោល ។

ចំណាំ :

- ដីរបស់ជាយឆ្លែងបំផុត
- ដើម្បីទិន្នន័យការងារដីរបស់ សូមយកកន្លែង ឬ ក្រមាមុខប៊ាត់នៅពេលដែលអ្នកក្នុង ឬ កណ្តាល ។



តើខ្ពស់ត្រូវធ្វើដើម្បីបញ្ចប់ជាមុនបញ្ជានដីរបស់ស្ថិក ?

- មនុសាតាយទៅមួយគត់សំរាប់ធ្វើរកវិធីថ្មីដីរបស់ស្ថិក ការពិនិត្យកំហាត
- អ្នកត្រូវអនុវត្តតាមដំណាក់កាលខាងក្រោមនេះ ដើម្បីស្រួលយកកំហាតមកពិនិត្យ:

ចំណោះអ្នកដឹងអាចទាក់កំហាត ឬនិង ត្រូវអនុវត្តតាម

វិធីមួយ។ កាមលំដាប់លំដោយផ្ទុចដារា

- ឧបសំអាកមាត់និងទីកនោះប្រចាំថ្ងៃ (រូបភាពទី១)
- ដកដើរីមីរ៉ែង។ ការយកចានធនធ៌ (រូបភាពទី២)
- ក្នុងការយកចានធនធ៌បន្ថែមទៀត និងទីនៅ ហើយក្រោមមាន
ទាក់កំហាតករចប្បាសកពីស្ថិក (រូបភាពទី៣)
- ទាក់កំហាតកទៅក្នុងកំបុងកំហាត រូបមិនតែរបាយជាតិ
(រូបភាពទី៤)

ចំណោះអ្នកដឹងអាច កំហាត ឬនិង ត្រូវអនុវត្តតាម

វិធីណាមួយខាងក្រោមមុនពេលស្រួលយកកំហាត

- ដកដើរីមីរ៉ែង។ ការយកចានធនធ៌ (រូបភាពទី៥)
- ហូបទីកនោះឱ្យឈ្មោះ (រូបភាពទី៥)
- អគ្គិសនីរបស់ក្រុងក្រោម (រូបភាពទី៦)
- ទំបន់ក្នុងខ្លាំង។ (រូបភាពទី៧)

ចំណាំ : - វិធីកែវ (រូបភាពទី៣ និងទី៤) មិនរបាយអ្នកដឹងអនុវត្តទៅពេលដែលអ្នកដឹងក្នុងផ្ទាក់លាយរប្រាយៗរបាបបន្ថែមរបាយអ្នកដឹងក្នុងផ្ទាក់លាយការនៃក្នុង។
- ការស្រួលយកកំហាតមកស្រាវជ្រាវរករករបស់ស្ថិកដីធ្វើឡើងនៅពេលព្រឹកមានរយៈពេលពីរថ្ងៃ ចំណួនធនធ៌ (ពកប៊ែង)



តើខ្ញុំអាចជាសេវាយប្រចាំខែ ?


មេន ! អ្នកអាចជា ។ របៀបដីជាដឹងគ្រាប់ថ្មាក់ បុណ្ណោញពាលជា ។ អ្នកត្រូវលេបច្បាំកាលពេញរហូតដល់ជា ។ នៅពេលចាប់ផ្តើមព្រាពាលដំបូង អ្នកត្រូវមកលេបច្បាំនៅមណ្ឌលសុខភាពរៀងរាល់ព្រៃក ។ បុគ្គលិកសុខភាពធម៌នឹងដល់ច្បាប់ព្រាពាលដល់អ្នក និងពិនិត្យសុខភាពអ្នក ប្រាមទាំងដួយអ្នក ប្រសិនបើច្បាំធ្វើឯក ។ អ្នកមកបើកច្បាំពីបុគ្គលិកសុខភាពរៀងរាល់ច្បាប់ ការស្រាវជ្រាវ និងព្រាពាលដីរបៀបដីកតបដែលច្បាប់ ។

ពេលដែលខ្ញុំទទួលការព្រាពាលរបៀប តើមានដល់ខាន់ខ្លះ ?

ជាទុទេនៅពេលលេបច្បាំដូចនេះ ឬនូវយើងអាចមានដល់ខាន់ខ្លះទេ ។ វាក៏ដូចគ្នាដី នៅពេលដែលអ្នកលេបច្បាំសំរាប់ព្រាពាលដីរបៀប អ្នកអាច:

- លើសន្លាក់
- ចិត្តក្នុង
- មានចេញកញ្ចប់នៅលើស្ថាក បុរាណស់
- ហើយចិត្តនៅមីនីប្រពណិតីវិស្ថិជ្ជ ឬ ក្រហម

អ្នកត្រូវប្រាប់បុគ្គលិកសុខភាពធម៌នឹងក្រោមឱ្យបានក្រោមឱ្យបាន ហើយសិនជាអ្នកមានក្រោមឱ្យបានក្រោមឱ្យបាន ។ បុគ្គលិកសុខភាពធម៌នឹងក្រោមឱ្យបាន អ្នកមានក្រោមឱ្យបាន ។ ដូច្នេះហើយធានជាក៏មានសារសំខាន់ជាសំខាន់ក្នុងការដែលអ្នកមកទទួលយកច្បាំពីបុគ្គលិកសុខភាពធម៌នឹងក្រោមឱ្យបាន ។



ការបែងចំសុវត្ថភាពនៅផ្លូវ

អាហារូបត្ថម្ភ : ចំណុះដឹងពីរបាយការណ៍របស់រាយការណានជាប់រហូតដល់របស់ខ្លួន និងរបស់ខ្លួនទាំងអស់ ដើម្បីបង្កើតការងារដែលស្ថិតនៅក្នុងប្រជាធិបតេយ្យ។

ការព្យាយាមបញ្ជីរបស់ក្រសួងរាយការណាន (លើកលេខ៣ ចាតិ)

ព្យាយាមបញ្ជីរបស់ក្រសួងរាយការណាន :

- ត្រី
- សាប់ដ្ឋក
- សាប់គោរ
- មាន់
- ទាំង
- ពីរមាន់ ពីរទាំង
- និងប៉ូន្មែងលើរដ្ឋបាល



ការហាត់ប្រាង (ដូយបន្ទូយដល់បាន)

ការហាត់ប្រាងដូយបន្ទូយការណើចាប់ លើសន្តាក់ ដូយអាយកំហាកចេញអស់ពីស្ថុត ។ នៅពេលកំហាកច្បារចានបញ្ហាប្រាជកក្រោម អ្នកនិងដកដជ្នឺមបាន ប្រួលដាក់មុន ។សាកល្បែង និងព្យាយាមធ្វើលំហាត់ប្រាងតាមការណែនាំ និងរូបភាព :

ចំពោះអ្នកដឹងទៅដំណាក់កាលព្យាយាមដំបូង(រូបភាពទី១_២_៣_៤):

រូបភាពទី ១:
ស្ថិតជាស្ថានការណែក ដកដជ្នឺម
ចូលតាមប្រមុះអោយពោះទីផ្សេងៗគឺដី
រូបបញ្ហាប្រាជកក្រោមបញ្ហាប្រាជកក្រោម
អស់ពីពោះ ។


រូបភាពទី ២:
ស្ថិតជាស្ថានការអង់យ
ដាក់ដែឡាំងពីរ លើក្បាលដង្គំ
ដកដជ្នឺមបូលដោយដង្គំខែត្រួត ។

រូបភាពទី ៣:
លាយកទ្រួកដើរបន្ទិច វចនកដជ្នឺម
ចូលទ្រពីពោះស្របត្រា ជាមួយ
ការលើកដែឡើងលើត្រួតតិចនិងដឹងទូល់ចេញ
តាមមាត្រស្របត្រា និង ការដាក់ដែបុំមក
វិញស្របដង្គំខែត្រួតបណ្តុះបណ្តុះ មិនចេង
ម៉ោងស្ថាប់ប្រាជកក្រោម ។

រូបភាពទី ៤:
ស្ថិតជាស្ថានការណែកដូច្នេះ
និងស្ថាប់ដកដជ្នឺមបូលតាមប្រមុះទ្រពី
ទីផ្សេងៗគឺដី រូបបញ្ហាប្រាជកក្រោមបញ្ហាប្រាជកក្រោម
អស់ពីពោះ ។

រូបភាពទី ៥:
ស្ថិតជាស្ថានការអង់យ
ដាក់ដែឡាំងពីរ លើក្បាលដង្គំ
ដកដជ្នឺមចេញដោយអាយក
ក្បាលដល់ដង្គំ ។

រូបភាពទី ៦:
លាយដែល តុកលើកដែឡាំងពីរ
ធ្វើចលនាស្របត្រាប្រាជកក្រោមជាមួយការ
ដកដជ្នឺមដូច្នេះ ។



ការពារក្រុមគ្រួសារអ្នក :

របៀបធ្វើដែលអ្នកដឹងអ្នក បុកណ្តាលសំពីចានខ្លួនប៉ាមាត់ ឬ មេហេតុទានចេញព្រៃកាតាមមាត់របស់អ្នកដឹងអ្នកដឹងបច្ចុប្បន្នខ្លួន ឬបន្ទាប់មកខ្សោយលើដែលមានមេហេតុទានច្បាប់បាយអ្នកនៅក្បែរគាត់ ហើយអ្នកនៅវាតីទៅដាកេយើដែរ ឬ អ្នកអាចការពារគ្រួសាររបស់អ្នកពីដឹងរបៀបធ្វើដែលអ្នកដឹងអ្នកដឹងបច្ចុប្បន្នខ្លួន (ជាការប្រសើរដែរ បើអ្នកអាចពាក់ម៉ាស់) ។

ការផ្តល់ការគាំទ្រពីគ្រួសារ :

ដឹងរបៀបធ្វើព្រមទាំងជាប់ ហើយក្រុមគ្រួសារអាចជួយរាយអ្នកដឹងរបៀបការពីតែបានដូរស្រាលចាប់រហូតដែលទៅទៅ ។
ទាន់ក្រោមនេះគឺជាអរបៀបដែលអ្នកអាចជួយបាន :

- រៀបចំដូចសំបែនអោយចានស្ថាតបាត ។
- បើកបង្កើចរាយជា ពន្លិះថ្មីអាចសំលាប់មេហេតុទានរបៀបចាន ឯងខ្សោយអាកាសបិសុទ្ធដួយរាយអ្នកដឹងបានដូរស្រាលចាប់ដែរ ។
- ជួយរំភឿកអ្នកដឹងឈលបច្ចុប្បន្នអោយចានទៅដោយការពីរៀងកាលថ្មី ។
- លើកទីកចិត្តអ្នកដឹងឈលបច្ចុប្បន្នរហូតដល់ជាសេវាដី ។
- អ្នកដឹងត្រូវការទោដូបបុគ្គលិកសុខាធិបាល ដើម្បីទិន្នន័យការព្រមទាំង ត្រូវលើកទីកចិត្តគាត់អោយទោ ។
- ជួនកាលពេលដែលអ្នកដឹងឈ្មោះឡាយពេក ពុំអាចទោមណូលសុខភាពទៅតម្លៃដឹងបាន ត្រូវជួនគាត់ទោ ។
- ដើម្បីជួយអ្នកដឹងឈលបច្ចុប្បន្នរាយជាសេវាដី ត្រូវរៀបចំបំណើអាហាររំលែកមានគុណភាពល្អ និងទីកស្ថាត ព្រមទាំងជួយដឹងបច្ចុប្បន្នគាត់អោយទិន្នន័យ ។
- ជាត្រូវកញ្ចាប់អ្នកដឹងឈលបច្ចុប្បន្នរាយជាសេវាដី និងពីការដកដឹង និងពីការស្រាវជ្រាវនេះ ចានដោយដឹងបច្ចុប្បន្នគាត់ដើរ ។
- រាយជាសេវាដី និងពីការដកដឹង និងពីការស្រាវជ្រាវ ។



មតិកំនើនប្រជាដែល :

របស់មិនមែនដានដីស្តូពុជទេ អ្នកមិនអាចចំលួយដីរបស់គោយអ្នកដោទៃកាមរយៈ

- ហុបបាយជាមួយគ្នា និងការប្រើប្រាស់សំភាររូមគ្នាប់ជាថាន ស្អាបប្រា ក់វិទិក
- ដែកទន្លេក្នុងមួយជាមួយគ្នា
- ប្រើប្រាស់បង្កើនូម
- ការរូមកែទៅ
- ចំណើអាហារដែលចំអិនដោយអ្នកមានដីរបស់

របស់មិនបណ្តាលមកពី:

- ការដកដងឱ្យមស្រួលយកទុកទៀតដែលមានផ្ទូលឱ្យ ។
- ការធ្វើការដារធ្វើទៅ បុ កិច្ចស់ដក ។
- ការច្បែងទ្រឡប់ ។



ពេលណាប្រចាំថ្ងៃដូចបុគ្គលិកសុខភាព ?

បុគ្គលិកសុខភាពនឹងប្រាប់អ្នកបា ពេលណាមួយកមណ្ឌលសុខភាព ។

វាមានសារ៖សំខាន់ៗណាស់ដែល :

- អ្នកមកដូចបុគ្គលិកសុខភាពលាងលើថ្ងៃដីម្តីទូលការព្យាយាល
- អ្នកមកដូចបុគ្គលិកសុខភាពលើម៉ោងដល់ខែត្រីទីផ្សារ
- អ្នកមកដូចបុគ្គលិកសុខភាពលើថ្ងៃពីរនិត្យកំហាក (បុគ្គលិកសុខភាពនឹងប្រាប់អ្នកបាពេលណាប្រចាំមកពីនិត្យកំហាកសារឡើងវិញ)
- អ្នកមកដូចបុគ្គលិកសុខភាពលើថ្ងៃពីរនិត្យកំហាក ឬ ពេលប្រចាំរយៈពេលមិនបានរាយការសាកស្ថើបញ្ចប់ឡើងទេ

ចូរធ្វើ :

- បញ្ចប់ការព្យាពាលរបស់ដោយផ្តល់ដោយបុគ្គលិកសុខភាពអាជីថាលអោយបានចប់សម្រេចប់
- ជ្រាប់បុគ្គលិកសុខភាព ហើយកមិនស្រលខ្លនទៅពេលទឹនលការព្យាពាល
- ជ្រាប់បុគ្គលិកសុខភាព ហើយមានរោគសញ្ញាផ្ទៃចាតា ឈឺសន្តាក់ ពិចាកដកដងផ្តើម
- ហើយកដ្ឋាស់បុរីលំនៅ អ្នកត្រូវដំរើកបុគ្គលិកសុខភាពអាជីថាលអោយបានដើង ហើយចាំបាច់ត្រូវបណ្តុការព្យាពាល

កំរើ :

- របស់ជាតិដើរដែលបង្កើតរបស់អ្នក ។ ពេលអ្នកដក់បាន រាជធ្វើអោយអ្នកដកដងផ្តើមការនៃពិចាក និងទាមទាររបៀបបាយរដឹង ពីមីរីព្យាពាលអោយជាតិ ។ សូមកុំដក់បាន និងដឹកស្រាន ។
- កំឡើងច្បាស់របស់ទៅតាមទីសប្តានលេប ច្បាស់នេះមានភ័ណ៌លើលីប៊ូ និងពុំអាបដ្ឋូយព្យាពាលដើម្បីអ្នកអោយជាតិទេ ។
- កំបែកច្បាស់របស់អោយអ្នកដំឡើលេប ។ ហើយចេចកក អ្នកនិងភាគតែមិនអាបជាសំស្រួលទេ ។
- ហើយរណាអ្នកក្នុងត្រូវសារមានរោគសញ្ញាបែងបែង ជីវិតគ្នាត់អោយទៅមណ្ឌលសុខភាព ។

ពតិមានហ៊ូម សុមទំនាក់ទំនុះ :

- មជ្ឈមណ្ឌលដាក់កំបាត់រោគរបស់និងបានសិន
- ការឃាល់យបច្ចេកទេសផ្ទៀកស្ថិតិថែនការនិងពតិមានផ្សេងៗផ្សាយ
- អស់យដ្ឋាន : ផ្លូវ ២៧៤ កំរើន ៤៤ សង្កាត់បឹងកេងកង II ខេត្ត បំរាណ ភ្នំពេញ
- លេខទូរសព្ទ : +(855) 023 219 274
- ហ្មាក់ : +(855) 023 218 090
- អ៊ីមែល : mao@bigpond.com.kh
tsivanna@camnet.com.kh
tb.cenat@bigpond.com.kh



ជីថាមពេលពិភពលេខ ២៤ មិថុនា ឆ្នាំ២០០៣

ពាក្យរស្ថាកវេទិករបស់ពីរាជលោក ២៤មិថុនា ឆ្នាំ២០០៣
ដើម្បីសារណ្ឌព្រាតាលដោយ “ដូតស៊ី” ដូយអាយដា
ពីដឹងរបស់ អ្នកកែនិតដាក់ដែរ ។
ខ្ញុំឈ្មោះដឹងរបស់ អ្នកកែនិតដែរ ។
ចូលរួមកំចាត់ដឹងរបស់ គឺចូលរួមកាត់
បន្ទាយការព្រៃក្រោះ ។

